

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

**សេចក្តីថ្លែងការណ៍ស្តីពីជំហររបស់សហគមន៍ និងអង្គការសង្គមស៊ីវិល ចំពោះ
កិច្ចប្រជុំពិគ្រោះយោបល់តាមនីតិវិធីស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និង
ការព្រមព្រៀង (PNPCA) របស់គម្រោងសាងសង់ទំនប់វារីអគ្គិសនីជនសាហុង
ប្រទេសឡាវ នៅខេត្តបាត់ដំបង ថ្ងៃទី ៣០-៣១ ខែ តុលា ឆ្នាំ ២០១៤**

អង្គការសង្គមស៊ីវិល និងសហគមន៍ដែលអញ្ជើញមកពីខេត្តជុំវិញអាងទន្លេសាប សូមបង្ហាញ
ពីជំហររបស់ខ្លួនចំពោះកិច្ចពិគ្រោះយោបល់ទៅតាមនីតិវិធីស្តីពីការជូនដំណឹង ការពិគ្រោះយោបល់
ជាមុន និងការព្រមព្រៀង(PNPCA) ដែលនឹងរៀបចំនៅថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៤ នៅខេត្ត
បាត់ដំបងដូចខាងក្រោម:

១)យើងខ្ញុំមកចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិស្តីពីសំណើគម្រោងទំនប់វារី
អគ្គិសនី ជន សាហុង សម្រាប់តំបន់ទន្លេមេគង្គកម្ពុជា គឺមកចូលរួមដើម្បីលើកពីបញ្ហាព្រួយបារម្ភ និង
ស្នើឲ្យភាគីឡារបញ្ឈប់គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីជនសាហុងតែប៉ុណ្ណោះ។ យើងខ្ញុំមិនគាំទ្រ
ចំពោះកិច្ចពិគ្រោះយោបល់ទៅតាមនីតិវិធីស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រម
ព្រៀង(PNPCA)នេះទេ ដោយសារយើងខ្ញុំពុំបានទទួលព័ត៌មានអំពីគម្រោងសាងសង់ទំនប់ ពុំបាន
ទទួលការពិគ្រោះយោបល់មុនគម្រោងចាប់ផ្តើម ពុំយល់ពីពាក្យបច្ចេកទេសក្នុងឯកសារពាក់ព័ន្ធ ពុំ
ពេលវេលាគ្រប់គ្រាន់ក្នុងការពិគ្រោះយោបល់ និងធ្វើសេចក្តីសម្រេចចិត្ត ហើយជាពិសេស ក្នុងកំឡុង
ពេលដែលរដ្ឋាភិបាលឡាវប្រកាសផ្អាកការសាងសង់ទំនប់វារីអគ្គិសនីជន សាហុង រយៈពេល៦ខែ
សំរាប់បើកឲ្យមានការពិគ្រោះយោបល់តាមនីតិវិធីស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និង
ការព្រមព្រៀង ប៉ុន្តែជាក់ស្តែងក្រុមហ៊ុននៅតែបន្តការសាងសង់នៅទីតាំងទំនប់ (យោងតាមព័ត៌មាន
ពីសារព័ត៌មានអន្តរជាតិ និងការសង្កេតជាក់ស្តែងរបស់សហគមន៍នៅតំបន់ជាប់ ទីតាំងទំនប់) ។

២)ការចូលរួមរបស់យើងខ្ញុំនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ គឺតំណាងឲ្យតែអង្គការ
សាមី និងសហគមន៍ដែលមានវត្តមាននៅសិក្ខាសាលានេះ។ វាមិនតំណាងឲ្យសហគមន៍ និងអង្គការ
នានានៅខេត្តជុំវិញតំបន់អាងទន្លេសាបទេ ដោយសារមុនការមក ចូលរួមនេះ យើងខ្ញុំពុំបានពិភាក្សា
ពិគ្រោះយោបល់ និងឯកភាពពីតំណាងសហគមន៍ ក៏ដូចជាអង្គការ សង្គមស៊ីវិលនៅក្នុងខេត្តនីមួយៗ
នោះទេ។ យើងខ្ញុំពុំមានធនធាន និងពេលវេលាគ្រប់គ្រាន់ ជាពិសេសការជូនដំណឹងរបស់អ្នករៀបចំ
សិក្ខាសាលា និងការផ្តល់ឯកសារមានរយៈពេលខ្លី ដូច្នេះពួកយើងខ្ញុំពុំមានលទ្ធភាពរៀបចំការពិគ្រោះ
យោបល់នៅថ្នាក់ឃុំ ស្រុក ឬខេត្ត ដើម្បីប្រមូលមតិយោបល់ មុននឹងមកចូលរួមពិគ្រោះយោបល់ថ្នាក់
ក្រោមជាតិនេះ ។

ក្នុងនាមសហគមន៍ និងអង្គការសង្គមស៊ីវិលដែលនឹងមានវត្តមាននៅក្នុងកិច្ចពិគ្រោះយោបល់នេះ យើងខ្ញុំសូមស្នើដល់គណៈកម្មការទន្លេមេគង្គ និងរដ្ឋាភិបាលជាសមាជិកសូមបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីជនសាហុងរហូតដល់មាន៖

- ការសិក្សាពីហេតុប៉ះពាល់បរិស្ថានឆ្លងដែន ដោយស្ថាប័នឯករាជ្យ
- ការសិក្សាពីផលប៉ះពាល់លើធនធានជលផលទន្លេមេគង្គ ដោយស្ថាប័នឯករាជ្យ
- ផ្សព្វផ្សាយព័ត៌មានពីគម្រោងទំនប់ជាសាធារណៈជាភាសាជាតិ
- បើកឲ្យមានការពិគ្រោះយោបល់ពេញលេញជាសាធារណៈជាមួយភាគីពាក់ព័ន្ធជាមុន និងបញ្ចូលនូវសំលេងសហគមន៍ និងអង្គការសង្គមស៊ីវិលទៅក្នុងគ្រប់ដំណើរការនៃការសំរេចចិត្តរបស់គម្រោង។
- ផ្តល់នូវមូលហេតុ និងជំរើសគ្រប់គ្រាន់ក្នុងការកាត់បន្ថយផលប៉ះពាល់នៃគម្រោង ដោយផ្អែកលើភស្តុតាងសង្គម និងវិទ្យាសាស្ត្រជាក់ស្តែងដែលដំណើរការបាន

ធ្វើនៅបាត់ដំបង ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៤

បញ្ជីឈ្មោះអង្គការសង្គមស៊ីវិល និងសហគមន៍ដែលគាំទ្រសេចក្តីថ្លែងការណ៍

- អង្គការអភិវឌ្ឍន៍ស្រ្តី (AS) ខេត្តបាត់ដំបង ០១២ ៨១៨ ៥៧៧
- សមាគមភ្នំនាងកង្រី (PNKA) ខេត្តកំពង់ឆ្នាំង ០៩២ ៩០៣ ៩០៨
- អង្គការអភិវឌ្ឍន៍សុខភាពសត្វជនបទ (RAHDO) ខេត្តបន្ទាយមានជ័យ ០១២ ៦៨៧ ៤៣៤
- សម្ព័ន្ធប្រជានេសាទកម្ពុជា (CCF) ខេត្តពោធិសាត់ ០១២ ៩៨៩ ៣១៨
- អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ខេត្តកំពង់ធំ ០១២ ៩២៨ ៥៥៣
- អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ការិយាល័យខេត្តសៀមរាប ០៧៧ ៤៥៨ ១៥២
- លោកស្រី យ៉ន យី សហគមន៍នេសាទស្រុកឯកភ្នំ ខេត្តបាត់ដំបង ០១៧ ៣១០ ៣៣៦
- លោកស្រី ណុប ធីត សហគមន៍ថ្មមានជ័យ ខេត្តបន្ទាយមានជ័យ ០៩៧ ៥៦៥ ៨៧២៣
- លោកស្រី ហែម ចន្ទា សហគមន៍នេសាទអន្លង់ត្រី ខេត្តកំពង់ធំ ០៨៩ ២៧៩ ៩០៤
- លោកស្រី ផាត់ ផល្លា សហគមន៍នេសាទឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង ០៩២ ២៦៨ ៤៨៩
- លោក អូត ឡុង សហគមន៍នេសាទពោធិរវង់ ខេត្តពោធិសាត់ ០១៧ ៦២៥ ០៣០
- លោកស្រី ឈួន ឡាន សហគមន៍នេសាទកំពង់ភ្លុក ខេត្តសៀមរាប ០១៧ ៥៣២ ៦៥១